



ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបគណៈ
 ប្រតិភូអង្គការ GIZ អាស្ត្រីម៉ង់ សម្រាប់គម្រោងគាំទ្រធ្វើសមាហរ
 ណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus
 Cambodia)

គម្រោងគាំទ្រធ្វើសមាហរណកម្មអាស៊ាន-ជំនួយពាក់ព័ន្ធ
 ពាណិជ្ជកម្មកម្ពុជា (ASEAN Regional Integration Support-Cambodia Trade Related Assistance)

ដែលហៅកាត់ថា ៖គម្រោង ARISE Plus Cambodia ជាផ្នែកមួយនៃកម្មវិធី
 គាំទ្រការធ្វើសមាហរណកម្មកម្ពុជាថ្នាក់តំបន់ ហើយទទួលបាន
 ការផ្តល់សហហិរញ្ញវត្ថុពីសហភាពអឺរ៉ុប និងក្រសួងសហ

ប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ប្រទេសអាស៊ីម៉ង់ និងអនុវត្ត
ដោយអង្គការ giz អាស៊ីម៉ង់ ដែលមានគោលបំណងដើម្បីគាំទ្រ
ការផ្សារភ្ជាប់ទំនាក់ទំនងឲ្យបានធំធេងថែមទៀត និងការធ្វើស
មាហរណកម្មសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសក្នុងតំបន់អាស៊ា
ន តាមរយៈអនុវត្តតាមផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ
២០២៥ និងការពង្រឹងសមត្ថភាពស្ថាប័ន ត្រូវបានលើកយក
មកពិភាក្សាក្នុងជំនួបពិភាក្សាការងារ រវាង ឯកឧត្តមកិត្តិសេដ្ឋា
បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
និងសិប្បកម្ម ជាមួយលោកស្រី Christine Bower ជាប្រធានគម្រោង
នៅទីស្តីការក្រសួង រសៀលថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២០២០ ។



ក្នុងជំនួបនោះ លោកស្រី Christine Bower បានជម្រាបថា៖ គម្រោងនេះ មានទឹកប្រាក់ចំនួន ៩.៣៥ លានអឺរ រយៈពេលអនុវត្តន៍គម្រោងចាប់ផ្តើមពីខែ មករា ឆ្នាំ២០១៩ ដល់ខែ មិថុនា ឆ្នាំ២០២៣ ។ ក្នុងនោះ ភ្នាក់ងារដឹកនាំអនុវត្តគម្រោងដោយក្រសួងពាណិជ្ជកម្ម រីឯអ្នកទទួលបានផលរបស់គម្រោង រួមមាន៖ ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំង ស្ថាប័នសាធារណៈ និងឯកជនផ្សេងមួយចំនួនទៀត ។

ក្នុងគម្រោងនេះ នឹងសម្រេចតាមលទ្ធផលរំពឹងទុកចំនួន០៣ ផ្នែកសំខាន់ៗ រួមមាន៖ ទី១-ធ្វើឲ្យប្រសើរឡើងផ្នែកគយ ការសម្របសម្រួលពាណិជ្ជកម្ម និងស្តង់ដារ ទី២-ពង្រឹងសមត្ថភាពស្ថាប័ន និងកែលម្អការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា និងទី៣-លើកកម្ពស់ការចូលរួមរបស់វិស័យឯកជនជាពិសេសគឺសហគ្រាសតូចនិងមធ្យម (SMEs) ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃគម្រោង និងអរគុណចំពោះអង្គការ GIZ អាស្ត្រីម៉ង់ ដែលបានសហការគាំទ្រដរាបមកលើវិស័យអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ។ ក្នុងនោះ គម្រោងកំពុងអនុវត្តជាមួយក្រសួងឧស្សាហកម្មជា ។

កម្មនិងសិប្បកម្មចុងក្រោយគឺ៖ទី១-គម្រោងស្តីអំពី ការអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម ពីឆ្នាំ២០១៩ដល់ ឆ្នាំ២០២១ ក្នុងផែនការសកម្មភាពជាច្រើន ជាពិសេសទាក់ទងនិងការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម តាមប្រព័ន្ធប្រព័ន្ធ Online ។ ក្នុងនោះបានបញ្ចប់ការបង្កើតកម្មវិធី Mobile app សម្រាប់ការចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យម (SME) និងទី២-គម្រោងស្តីអំពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានជាតិតាមប្រព័ន្ធ Online សម្រាប់សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន និងអាស្មីម៉ង់ ដើម្បីលើកកម្ពស់ឲ្យ SME ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការចូលទីផ្សារស្វែងរកដៃគូអាជីវកម្ម និងជម្រុញខ្សែរចង្វាក់តម្លៃជាដើម ។ ដោយឡែក ស្ថិតក្នុងគម្រោងក្នុងប្រធានបទពិភាក្សាដែលឲ្យឈ្មោះថា៖ ARISE Plus Cambodia នេះ ក្រសួងឧស្សាហកម្មនិងសិប្បកម្មបានពាក់ព័ន្ធនិង គោលដៅទី៣ ស្តីពីការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូចនិងមធ្យម ក្នុងគោលដៅសំខាន់ជំរុញការធ្វើសមាហរណកម្មវិស័យឯកជនរបស់កម្ពុជាចូលក្នុងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ ដោយធ្វើឲ្យសហគ្រាសធុនតូចនិងមធ្យមទទួលបានព័ត៌មានកាន់តែ

ប្រសើរ និងយន្តការសន្ទនារវាងរដ្ឋនិង ឯកជនជាដើមនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានផ្តល់សារៈសំខាន់លើការងារ នេះ និងបានស្នើសុំវិធានការយ៉ាងចម្រុះ ដូចជាការជំរុញអនុវត្ត គម្រោងការចុះបញ្ជីសហគ្រាស ធុនតូចនិងមធ្យមតាមប្រព័ន្ធ Online ឲ្យបានជាអតិបរមា-កិច្ចសម្រួលពាណិជ្ជកម្ម-ផ្តល់សារៈ សំខាន់ទៅលើបញ្ហាជាតិតែមួយរបស់ប្រទេសកម្ពុជា(Cambodia National Single window) -អភិវឌ្ឍន៍ប្រអប់ផ្ទុកទិន្នន័យសម្រាប់ផ្តល់អត្ថ ប្រយោជន៍ដល់សហគ្រិន ស្វែងយល់ពីច្រកចូលទីផ្សារ និង តារាងឯកត្រាពន្ធគយជាដើម-និងការជួយបណ្តុះបណ្តាលធុន ធានមនុស្ស ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីឲ្យស្រប និងបរិបទបដីវត្តន៍ឧស្សាហកម្មជំនាន់៤. ០ ។



ជាមួយគ្នានេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម
ប្រសិទ្ធ ក៏បានស្នើផងដែរ ដើម្បីពិនិត្យមើលពីទិន្នន័យ
ច្បាស់លាស់ នៃកំរិតដែលកម្ពុជាទទួល បានផលប្រយោជន៍នៃ
ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ក៏ដូចជា
សិក្សាពីខ្សែសង្វាក់តម្លៃផលិតកម្ម ដែលមានអត្ថប្រយោជន៍

សម្រាប់ទទួលបាននូវតម្លៃបន្ថែម ក៏ដូចជាជំរុញការនាំចេញ
ផលិតផលកម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ាន និងប្រទេស
គោលដៅជាច្រើនទៀត ។